



គម្រោងការបស្រុសមោចតូច

Telri Stoop, Candice Dingwall

Steven McKimmie

Let's  Read

 The Asia Foundation



ស្រមោចតូចចូលចិត្តអាន។ ស្រមោចតូចតែងត្រូវមិត្តរំខាន
 ដោយចំអកថា «ស្រមោចមិនត្រូវអានទេ។ ស្រមោចមិនដែល
 ទំនេរ ត្រូវរកចំណី។ ស្រមោចត្រូវឃ្នាតឌីប្រមូលស្បៀងអាហារ
 ដែលពួកគេត្រូវការ»។



ស្រមោចតូចអានពេញមួយថ្ងៃ ស្រមោចតូចមិនចេះធុញអី អាន
ហើយអានទៀត។



ស្រមោចផ្សេងៗប្រមូលចំណី ដោយមិនសំចៃយកទៅទុកក្នុង
ឃ្នាំងសម្រាប់ស៊ីនៅរដូវរងា។



ប៉ាម៉ាកំរបស់ស្រមោចតូចខឹងវាខ្លាំងណាស់ ដែលជាហេតុនាំឱ្យ
ស្រមោចតូចមានអារម្មណ៍មិនសប្បាយចិត្ត។



នៅរដូវស្លឹកឈើជ្រុះ ស្រមោចទាំងនោះប្រមូលចំណីយកទៅទុក
ក្នុងឃ្នាំងក្រោមដី។



ស្តេចស្រមោចចង់ឱ្យមានស្បៀងគ្រប់គ្រាន់ ដូច្នោះហើយ
ស្រមោចទាំងអស់ត្រូវរុករានប្រឹងប្រែងដើម្បី រកស្បៀងបន្ថែម។




ស្រមោចតូចចាប់ផ្ដើមស្រែក អំពីកន្លែងមួយដែលវាបានអានថា
«ភោជនីយដ្ឋានជាកន្លែងដែលពួកយើងត្រូវការ។ មនុស្ស
ទៅទីនោះដើម្បីរកអាហារ។ គេនិយាយបែបនេះណានៅក្នុង
សៀវភៅដែលខ្ញុំបានអាន។»



ស្រមោចទាំងអស់បានដើរជាក្បួន។ ពួកវាដើរមិនទម្រង់
រហូតដល់ព្រះអាទិត្យលិច។



ហើយ ស្រមោចតូចបាននិយាយថា «នុ៎ះនី៎ មានហាងអាហារ
មួយ!»។



ស្រមោចទាំងអស់បានដើរជាជួរៗ ដោយមានកាន់បីហ្ន៎ និងមាន
នំដទៃទៀតផងដែរ។




ពេលដែលពួកគេត្រលប់មកវិញ ស្តេចស្រមោចសប្បាយចិត្ត
ណាស់។ ឃ្នាំងស្បៀងគឺពេញហើយ។ ពួកគេស្រែកសាទរយ៉ាង
ខ្លាំង។




ប៉ាម៉ាក់ស្រមោចតូចឱបកូនយ៉ាងណែន។



ប្អូនស្រីស្រមោចតូចបានកាន់ដៃវា ហើយនិយាយថា «តឡូវ ខ្ញុំ
យល់ហើយ! រឿងដែលបងចូលចិត្តអានសៀវភៅ... វាធ្វើឱ្យខ្ញុំ
ចង់អានដែរ»។





Brought to you by



The Asia Foundation

Let's Read is an initiative of The Asia Foundation's Books for Asia program that fosters young readers in Asia and the Pacific.

booksforasia.org

To read more books like this and get further information about this book, visit letsreadasia.org

Original Story

Little Ant's Big Plan, Author: Telri Stoop, Candice Dingwall.

Illustrator: Steven McKimmie. Published by Book Dash, © Book Dash. Released under CC BY 4.0.

This work is a modified version of the original story. © The Asia Foundation, 2018. Some rights reserved. Released under CC BY 4.0.



For full terms of use and attribution,

<http://creativecommons.org/licenses/by/4.0/>

Contributing translators: Bin Yan and Sodany Ouch